

ឯកសារសង្ខេប

គណៈកម្មការទី២ ព្រឹទ្ធសភា ទទួលបន្ទុកសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម

“សេចក្តីព្រាងច្បាប់ស្តីពីការទាញរ៉ាប់រង”

អ្នកស្រាវជ្រាវ៖ សុទ្ធ សាងបុណ្យ

ខែមិថុនា ឆ្នាំ២០១៤

វិទ្យាស្ថានសភាកម្ពុជា



មាតិកា

សេចក្តីផ្តើម:.....	3
1. តើសេចក្តីព្រាងច្បាប់នេះមានទម្រង់បែបណា?	3
2. តើសេចក្តីព្រាងច្បាប់នេះមានគោលបំណង គោលដៅ និងវិសាលភាពបែបណា?.....	3
3. តើមានគំនិតចម្បង និងចំណុចណាខ្លះដែលត្រូវបានកែសម្រួលនៅក្នុងច្បាប់ជាធរមាន?.....	4
4. តើមានគំនិតថ្មីៗអ្វីខ្លះដែលបានបន្ថែមនៅក្នុងសេចក្តីព្រាងច្បាប់ថ្មីនេះ?.....	4
5. ហេតុអ្វីបានជាបញ្ចូលនូវគំនិត/ចំណុចថ្មីៗនៅក្នុងសេចក្តីព្រាងច្បាប់ថ្មី?.....	6
6. តើមានផលប៉ះពាល់/ការប្រែប្រួលអ្វីខ្លះប្រសិនបើសេចក្តីព្រាងច្បាប់ថ្មីនេះត្រូវបានអនុម័ត?	7
7. តើកម្ពុជាត្រូវធ្វើអ្វីខ្លះប្រសិនបើសេចក្តីព្រាងច្បាប់ថ្មីត្រូវបានអនុម័ត?	7

សេចក្តីផ្តើម:

ដើម្បីឆ្លើយតបទៅនឹងសំណើរបស់គណៈកម្មការទី២ ទទួលបន្ទុកសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃ ព្រឹទ្ធសភា កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤ ឯកសារសង្ខេប ស្តីពី សេចក្តីព្រាងច្បាប់ស្តីពីការធានារ៉ាប់រងនេះត្រូវបាន រៀបចំឡើងជំនួសឲ្យការស្រាវជ្រាវពិស្តារមួយ។ ដោយពេលវេលាខ្លីឯកសារនេះនឹងផ្តោតលើគំនិតចម្បងនិងលក្ខណៈ ពិសេសនៃសេចក្តីព្រាងច្បាប់នេះ ព្រមទាំងធ្វើការប្រៀបធៀបសង្ខេបរវាង“ច្បាប់ស្តីពីការធានារ៉ាប់រងជាធរមានឆ្នាំ២០០០” ទៅនឹង “សេចក្តីព្រាងច្បាប់ស្តីពីការធានារ៉ាប់រងថ្មីឆ្នាំ២០១៤”។

ដើម្បីយល់ដឹងស្តីពីគំនិតចម្បង និងលក្ខណៈពិសេសនៃសេចក្តីព្រាងច្បាប់ថ្មី ឯកសារនេះនឹងផ្តោតលើបញ្ហាដូច ខាងក្រោមនេះ៖

1. តើសេចក្តីព្រាងច្បាប់នេះមានទម្រង់បែបណា?

សេចក្តីព្រាងច្បាប់ស្តីពីការធានារ៉ាប់រងថ្មីនេះ មានទម្រង់ស្របទៅតាមបទដ្ឋាននៃការតាក់តែងច្បាប់ ដែលក្នុងសេចក្តី ព្រាងច្បាប់នេះមានចែងអំពីបទបញ្ញត្តិទូទៅ បទបញ្ញត្តិគ្រប់គ្រង ទោសបញ្ញត្តិ និងអវសានបញ្ញត្តិ។ លើសពីនេះ សេចក្តី ព្រាងច្បាប់ថ្មីនេះបានបន្ថែមនូវសន្ទានុក្រមដែលពន្យល់ពាក្យបច្ចេកទេស ធ្វើឲ្យអ្នកអនុវត្តកាន់តែងាយយល់ និងមានភាព ងាយស្រួលក្នុងការអនុវត្តន៍¹។ នៅក្នុងច្បាប់ស្តីពីការធានារ៉ាប់រងជាធរមានឆ្នាំ២០០០ មិនមានការកំណត់និយមន័យពាក្យ បច្ចេកទេសដែលពាក់ព័ន្ធបែបនេះទេ។ សេចក្តីព្រាងច្បាប់ថ្មីនេះមាន ១៤ជំពូក និង ១១៤មាត្រា ដែលពិស្តារជាងច្បាប់ជា ធរមានឆ្នាំ២០០០ ដែលមានតែ៨ជំពូក និង៥៦មាត្រាប៉ុណ្ណោះ។

2. តើសេចក្តីព្រាងច្បាប់នេះមានគោលបំណង គោលដៅ និងវិសាលភាពបែបណា?

ច្បាប់ជាធរមានមិនមានគោលបំណងច្បាស់លាស់ដូចសេចក្តីព្រាងច្បាប់ថ្មីទេ ² ។ សេចក្តីព្រាងច្បាប់ថ្មីនេះមាន គោលបំណង គោលដៅ និងវិសាលភាពធំទូលាយ និងច្បាស់លាស់ជាងច្បាប់ជាធរមាន។ ឧទាហរណ៍៖ វិសាលភាពនៅ ក្នុងច្បាប់ជាធរមានមានលក្ខណៈទូលំទូលាយពេ ³ ប៉ុន្តែនៅក្នុងសេចក្តីព្រាងច្បាប់ថ្មីមានលក្ខណៈច្បាស់លាស់ជាង ដោយ គ្របដណ្តប់លើការធានារ៉ាប់រងអាយុជីវិត និងការធានារ៉ាប់រងខ្នាតតូច បន្ថែមលើការធានារ៉ាប់រងទូទៅដែលមានភាពមិន ច្បាស់លាស់នៅក្នុងច្បាប់ចាស់។ សេចក្តីព្រាងច្បាប់ថ្មីនេះក៏បានបើកចំហរនូវភាពបទបែបសម្រាប់បញ្ញត្តិករតាមរយៈការ ចេញអនុក្រឹត្យ ឬប្រកាស បន្ថែមលើច្បាប់ដែលមានស្រាប់ដើម្បីធ្វើអន្តរាគមន៍នៅពេលឧស្សាហកម្មនេះមានស្ថានភាពមិន ល្អ។

¹ មាត្រា៤នៃសេចក្តីព្រាងច្បាប់ស្តីពីការធានារ៉ាប់រង បានកំណត់និយមន័យពាក្យបច្ចេកទេសដែលពាក់ព័ន្ធចំនួន១៩ ដែលនៅក្នុងច្បាប់ ចាស់មិនបានពន្យល់ទេ
² មាត្រា១នៃសេចក្តីព្រាងច្បាប់ថ្មីចែងគោលបំណង៤ច្បាស់លាស់គឺ ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃវិស័យធានារ៉ាប់រង ផល ប្រយោជន៍សាធារណៈនិងទំនុកចិត្តដល់សេវាធានារ៉ាប់រង សង្គតភាពជាមួយគោលការគ្រឹះធានារ៉ាប់រងអន្តរជាតិ និងធានាផល ប្រយោជន៍របស់រូបវន្តនិងនីតិបុគ្គលដែលជាអ្នកត្រូវបានធានារ៉ាប់រង។
³ មាត្រា២នៃច្បាប់ស្តីពីការធានារ៉ាប់រងចាស់មានន័យទូលំទូលាយ និងមិនស្មើដៅទេព្រោះវិសាលភាពរបស់វាអនុវត្តចំពោះសកម្មភាព ធានារ៉ាប់រងទាំងអស់ដែលប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជា

3. តើមានគំនិតចម្បង និងចំណុចណាខ្លះដែលត្រូវបានកែសម្រួលនៅក្នុងច្បាប់ជាធរមាន?

មានការកែសម្រួលមួយចំនួនទៅលើច្បាប់ស្តីពីការធានារ៉ាប់រងឆ្នាំ២០០០ ដូចជា៖

- ✓ មាត្រា៥ នៃសេចក្តីព្រាងច្បាប់ថ្មី ផ្តល់សិទ្ធិឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញបទប្បញ្ញត្តិគ្រប់គ្រង និងត្រួតពិនិត្យលើការធ្វើអាជីវកម្មធានារ៉ាប់រង ប៉ុន្តែនៅក្នុងមាត្រា៧ច្បាប់ឆ្នាំ២០០០ ក្រសួងមានសិទ្ធិ ត្រឹមតែគ្រប់គ្រង និងត្រួតពិនិត្យលើអាជីវកម្មប៉ុណ្ណោះ។
- ✓ មាត្រា៦ នៃសេចក្តីព្រាងច្បាប់ថ្មី បានបន្ថែមសមត្ថកិច្ចដល់ក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុក្នុងការបង្កើត និងគ្រប់គ្រងមូលនិធិអភិវឌ្ឍន៍វិស័យធានារ៉ាប់រង និងលើកកម្ពស់ការផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃការ ធានារ៉ាប់រងដល់សាធារណៈជន ដែលចំនុចនេះមិនមានក្នុងច្បាប់ឆ្នាំ២០០០ទេ។
- ✓ ក្នុងជំពូកទី៤ ក្នុងមាត្រា៣៣នៃសេចក្តីព្រាងច្បាប់ថ្មីដែលចែងអំពីការធានារ៉ាប់រងជាកាតព្វកិច្ច បាន ដាក់កាតព្វកិច្ចឱ្យបន្តបុគ្គល និងនីតិបុគ្គលជាម្ចាស់យានយន្តដែលប្រកបអាជីវកម្មទាំងអស់ក្នុងព្រះ រាជាណាចក្រកម្ពុជាត្រូវមានការធានារ៉ាប់រងពីក្រុមហ៊ុនធានារ៉ាប់រង ដែលនៅក្នុងមាត្រា៣៦ នៃច្បាប់ឆ្នាំ ២០០០ តម្រូវឱ្យតែយានយន្តដែលប្រកបអាជីវកម្មយកកម្រៃតាមផ្លូវគោកប៉ុណ្ណោះដែលត្រូវជាប់កាតព្វ កិច្ច។
- ✓ ក្នុងជំពូកទី២ ផ្នែកទី២ និងផ្នែកទី៣ នៃសេចក្តីព្រាងច្បាប់ថ្មីបានឱ្យនិយមន័យ និងបែងចែកប្រភេទ ធានារ៉ាប់រងជា២ប្រភេទច្បាស់លាស់គឺ ការធានារ៉ាប់រងទូទៅ និងការធានារ៉ាប់រងអាយុជីវិត ដែលខុសពី ច្បាប់ឆ្នាំ២០០០ដែលកំណត់ថា ប្រភេទនៃការធានារ៉ាប់រងមានតែការធានារ៉ាប់រងទូទៅ ដែលសំដៅលើ ការធានារ៉ាប់រងទ្រព្យសម្បត្តិ និងការធានារ៉ាប់រងបុគ្គល រួមមានការធានារ៉ាប់រងអាយុជីវិត និងការធានា រ៉ាប់រងគ្រោះថ្នាក់ដល់រូបរាងកាយ ហើយការអោយនិយមន័យក្នុងច្បាប់ឆ្នាំ២០០០ មិនទាន់មានភាព ច្បាស់លាស់នៅ ឡើយទេ។
- ✓ ការឱ្យនិយមន័យ និងការបែងចែកប្រភេទធានារ៉ាប់រងដូចក្នុងច្បាប់ថ្មីគឺ ការពង្រីក វិសាលភាពក្នុងការធ្វើអាជីវកម្មធានារ៉ាប់រងឱ្យស្របតាមគោលការណ៍របស់សមាគមបញ្ញត្តិករធានា រ៉ាប់រងអន្តរជាតិ (IAIS) និងការធ្វើឱ្យស្របតាមទីផ្សារក្នុងតំបន់ និងលើពិភពលោក។

4. តើមានគំនិតថ្មីៗអ្វីខ្លះដែលបានបន្ថែមនៅក្នុងសេចក្តីព្រាងច្បាប់ថ្មីនេះ?

មានគំនិតថ្មីៗមួយចំនួនដែលបានបញ្ចូលនៅក្នុងសេចក្តីព្រាងច្បាប់ថ្មីនេះ ដូចជា៖

- ✓ ការធានារ៉ាប់រងខ្នាតតូច
 - ការធានារ៉ាប់រងខ្នាតតូចពុំមានចែងនៅក្នុងច្បាប់ឆ្នាំ២០០០ទេ ប៉ុន្តែវាមានចែងនៅក្នុងសេចក្តី ព្រាងច្បាប់ថ្មីក្នុងមាត្រា៣៩ និងមាត្រា៤០ ក្នុងគោលបំណងផ្តល់កិច្ចសន្យាធានារ៉ាប់រងដល់ ប្រជាពលរដ្ឋដែលមានចំណូលតិច ដែលការធានារ៉ាប់រងខ្នាតតូចនេះនឹងត្រូវកំណត់ដោយអនុ ក្រឹត្យ។

✓ នីតិវិធីជម្រះបញ្ជី

- ក្នុងជំពូកទី៨ នៃសេចក្តីព្រាងច្បាប់ថ្មីបានចែងអំពីការជម្រះបញ្ជីរំលាយក្រុមហ៊ុន និងនីតិវិធីជម្រះបញ្ជី ដែលចំណុចនេះមិនមានចែងច្បាស់លាស់ទេនៅក្នុងច្បាប់ឆ្នាំ២០០១។ ច្បាប់ស្តីពីការក្សែយធនឆ្នាំ២០០៧ មាត្រា៦ក៏មិនបានចែងអំពីការជម្រះបញ្ជីរំលាយក្រុមហ៊ុនធានារ៉ាប់រងឡើយ ដូច្នេះហើយទើបនៅក្នុងសេចក្តីព្រាងច្បាប់ថ្មីនេះមានចែងលំអិតពីដំណើរការ និងនីតិវិធីច្បាស់លាស់អំពីការជម្រះបញ្ជីរំលាយក្រុមហ៊ុន ដែលជាប្រការល្អមួយដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់ម្ចាស់ប័ណ្ណសន្យារ៉ាប់រង (ការពារអ្នកប្រើប្រាស់/ម្ចាស់ប័ណ្ណលក្ខណៈការពារអ្នកវិនិយោគ និងសាធារណជន)។
- ការជម្រះបញ្ជីក្រុមហ៊ុននៅក្នុងច្បាប់ថ្មីនេះមាន៤ផ្នែកគឺ៖
 - ផ្នែកទី១៖ ការជម្រះបញ្ជីរំលាយក្រុមហ៊ុនដោយស្ម័គ្រចិត្ត (មាត្រា៥៩-មាត្រា៧២)
 - ផ្នែកទី២៖ អភិបាលកិច្ចបណ្តោះអាសន្ន (មាត្រា៧៣-មាត្រា៨០)
 - ផ្នែកទី៣៖ ការជម្រះបញ្ជីតាមផ្លូវតុលាការ (មាត្រា៨១-មាត្រា៨៤)
 - ផ្នែកទី៤៖ បទប្បញ្ញត្តិរួមនៃការជម្រះបញ្ជី (មាត្រា៨៥-មាត្រា៨៨)

✓ ការផ្សះផ្សារ៉ាប់រង

- នៅក្នុងច្បាប់ធានារ៉ាប់រងឆ្នាំ២០០០មិនមានចែងអំពីការផ្សះផ្សារ៉ាប់រងទេ។ ដូច្នេះ នៅពេលមានវិវាទកើតឡើង ភាគីវិវាទអាចប្រើយន្តការតុលាការដែលអាចជាបន្ទុកបន្ថែមទៀតសម្រាប់តុលាការ អាចត្រូវចំណាយពេលវេលាយូរ និងថវិកាច្រើនក្នុងការដោះស្រាយវិវាទ។ ប្រការនេះអាចធ្វើឲ្យប្រតិបត្តិការ និងសាធារណជនក្នុងវិស័យធានារ៉ាប់រងមានការលំបាក និងបាត់ទំនុកចិត្តក្នុងការវិនិយោគលើវិស័យនេះ។
- ដើម្បីដោះស្រាយបញ្ហាខាងលើ សេចក្តីព្រាងច្បាប់ថ្មីបានចែងអំពីការផ្សះផ្សារ៉ាប់រងនៅក្នុងជំពូកទី៩ ចាប់ពីមាត្រា៨៩ ដល់មាត្រា៩៣ ក្នុងគោលបំណងសម្រួលដល់ការដោះស្រាយរាល់វិវាទដែលពាក់ព័ន្ធនឹងវិស័យធានារ៉ាប់រង។ គំនិតថ្មីពាក់ព័ន្ធទៅនឹងការផ្សះផ្សារ៉ាប់រងនៅក្នុងសេចក្តីព្រាងច្បាប់នេះមានដូចជា៖
 - គ្រប់វិវាទពាក់ព័ន្ធនឹងអាជីវកម្មធានារ៉ាប់រង ភាគីអាចនាំយកទៅផ្សះផ្សារនៅក្រសួងមុននឹងប្តឹងតទៅវិទិកាមជ្ឈត្តកម្ម ឬតុលាការ លើកលែងតែរឿងព្រហ្មទណ្ឌ។
 - ក្រសួងត្រូវធ្វើកំណត់ហេតុអំពីលទ្ធផលនៃការផ្សះផ្សារ៉ាប់រង ដោយមានចុះហត្ថលេខាដោយគូភាគីផងដែរ។
 - នីតិវិធីផ្សះផ្សារ៉ាប់រងកំណត់ដោយអនុក្រឹត្យ
 - ករណីគ្មានការសះស្បើយនឹងគ្នា ភាគីអាចប្តឹងទៅវិទិកាមជ្ឈត្តកម្ម ឬតុលាការ ក្នុងរយៈពេល៩០ថ្ងៃ គិតពីថ្ងៃពុំមានការសះស្បើយ។

✓ អធិការកិច្ចធានារ៉ាប់រង

- ក្នុងជំពូក៧ ចាប់ពីមាត្រា៥១ ដល់មាត្រា៥៨ នៃសេចក្តីព្រាងច្បាប់ថ្មីនេះ បានចែងអំពីអធិការកិច្ចធានារ៉ាប់រង។ ដោយវិស័យធានារ៉ាប់រងមានប្រតិបត្តិការស្មុគស្មាញទាំងក្នុងដំណើរការ

អាជីវកម្ម និងទាំងក្នុងការគ្រប់គ្រង ប៉ុន្តែដោយសារវិស័យនេះគឺជាវិស័យចម្បងមួយក្នុងវិស័យ ហិរញ្ញវត្ថុ ដូច្នេះការគ្រប់គ្រង និងការធ្វើអធិការកិច្ច ត្រូវបិតនៅក្រោមការគ្រប់គ្រង និងចាត់ ចែងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ អ្នកដែលមាននីតិសម្បទាពិនិត្យ និងចាត់ការរាល់ បទល្មើសនានាទាក់ទងនឹងវិស័យធានារ៉ាប់រង គឺជាមន្ត្រីអធិការកិច្ចធានារ៉ាប់រង និងមន្ត្រីនគរបាលយុត្តិធម៌។

- មន្ត្រីអធិការកិច្ចធានារ៉ាប់រងត្រូវបានផ្តល់សិទ្ធិអំណាចគ្រប់គ្រាន់ និងទូលំទូលាយក្នុងការដោះស្រាយសំណុំរឿងដោយទទួលបាននីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌តាមក្រមនីតិវិធី ព្រហ្មទណ្ឌ។

✓ ទណ្ឌកម្មវិន័យ

- សេចក្តីព្រាងច្បាប់ថ្មីស្តីពីការធានារ៉ាប់រងបានចែងពិស្តារអំពីការដាក់ទណ្ឌកម្ម ដែលទណ្ឌកម្ម ទាំងនោះរួមមានទណ្ឌកម្មខាងវិន័យ ⁴ និងការផាកពិន័យផ្នែកហិរញ្ញវត្ថុ ព្រមទាំងការផ្ដន្ទា ទោសដាក់ពន្ធនាគារផងដែរ ⁵ ។ ដោយឡែក នៅក្នុងច្បាប់ឆ្នាំ២០០០ ពុំមានចែងអំពី ទណ្ឌកម្មខាង វិន័យដាច់ដោយឡែកទេ ផ្ទុយទៅវិញការផាកពិន័យផ្នែកហិរញ្ញវត្ថុ និង ទណ្ឌកម្មខាងវិន័យត្រូវ ធ្វើឡើងនៅពេលជាមួយគ្នាក្នុងករណីដែលប្រតិបត្តិការប្រព្រឹត្តិល្មើស នឹងមាត្រា៤៤ ឬមាត្រា៤៨ នៃច្បាប់នោះ។

✓ ពិន័យអន្តរកាល

- នៅក្នុងមាត្រា១០៩ នៃសេចក្តីព្រាងច្បាប់ថ្មីបានផ្តល់សិទ្ធិឱ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុចេញប្រកាសកំណត់ និងធ្វើការពិន័យអន្តរកាលចំពោះគ្រឹះស្ថានធានារ៉ាប់រងទាំង ឡាយណាដែលមិនគោរពតាមការណែនាំរបស់ក្រសួង ហើយសិទ្ធិ និងការពិន័យអន្តរកាល បែបនេះពុំមានចែងទេនៅក្នុងច្បាប់ឆ្នាំ២០០០ទេ។

5. ហេតុអ្វីបានជាបញ្ចូលនូវគំនិត/ចំនុចថ្មីៗនៅក្នុងសេចក្តីព្រាងច្បាប់ថ្មី?

មានហេតុផលមួយចំនួនក្នុងការបញ្ចូលនូវគំនិតថ្មី និងការរៀបចំសេចក្តីព្រាងច្បាប់ថ្មីដូចខាងក្រោមនេះ៖

- ✓ ការធានាការអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឱ្យស្របតាមគោលការណ៍របស់សមាគមបញ្ញត្តិការធានារ៉ាប់រង អន្តរជាតិ (IAIS)
- ✓ ការធ្វើបច្ចុប្បន្នភាព និងសុវត្ថភាពយុទ្ធសាស្ត្រវិស័យហិរញ្ញវត្ថុឆ្នាំ២០១១-២០២០
- ✓ ពង្រឹងក្របខ័ណ្ឌច្បាប់ឱ្យស្របតាមទីផ្សារក្នុងតំបន់និងលើពិភពលោក

⁴ មាត្រា៩៤ ដល់មាត្រា៩៦ នៃសេចក្តីព្រាងច្បាប់ថ្មី

⁵ មាត្រា៩៧ ដល់មាត្រា១០៩ នៃសេចក្តីព្រាងច្បាប់ថ្មី

6. តើមានផលប៉ះពាល់/ការប្រែប្រួលអ្វីខ្លះប្រសិនបើសេចក្តីព្រាងច្បាប់ថ្មីនេះត្រូវបានអនុម័ត?

ប្រសិនបើសេចក្តីព្រាងច្បាប់ថ្មីនេះត្រូវបានអនុម័ត គឺអាចនឹងមានផលប៉ះពាល់/ការប្រែប្រួលដូចខាងក្រោម៖

- ✓ ផលចំណេញផ្នែកសេដ្ឋកិច្ច
 - បង្កើនសាច់ប្រាក់សន្សំក្នុងស្រុក និងអាចយកសាច់ប្រាក់សន្សំនេះប្រើប្រាស់ និងវិនិយោគលើផ្នែកដទៃទៀតបាន
 - ជួយកាត់បន្ថយចំណាយរបស់រាជរដ្ឋាភិបាលលើការថែទាំ និងព្យាបាលសុខភាពសាធារណៈ
- ✓ ផលចំណេញផ្នែកសង្គម
 - ប្រជាពលរដ្ឋអាចប្រើប្រាស់ប្រាក់សន្សំសាធារណៈសម្រាប់ចំណាយលើហានិភ័យរបស់ខ្លួនពេលដែលមានគ្រោះថ្នាក់កើតឡើង
 - ប្រតិបត្តិការធានារ៉ាប់រងអាចសម្រួលបន្ទុករបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងហានិភ័យ
 - ជួយសម្រួលបន្ទុករបស់តុលាការក្នុងការដោះស្រាយវិវាទផ្នែកធានារ៉ាប់រង
 - ជួយលើកកម្ពស់ផ្នែកចរាចរណ៍ និងកាត់បន្ថយការកកស្ទះចរាចរណ៍ពេលមានគ្រោះថ្នាក់

7. តើកម្ពុជាត្រូវធ្វើអ្វីខ្លះប្រសិនបើសេចក្តីព្រាងច្បាប់ថ្មីត្រូវបានអនុម័ត?

- ✓ ប្រសិនបើសេចក្តីព្រាងច្បាប់ថ្មីនេះត្រូវបានអនុម័ត កម្ពុជាត្រូវមានកាតព្វកិច្ចមួយចំនួនដូចខាងក្រោម៖
 - ត្រូវរៀបចំអនុក្រឹត្យស្តីពីការធានារ៉ាប់រងខ្នាតតូចឆ្លើយតបនឹងមាត្រា៤០
 - ត្រូវកែសម្រួលប្រកាសពាក់ព័ន្ធចំនួន១៦
 - ត្រូវរៀបចំប្រកាសថ្មីមួយចំនួនស្តីពីការធានារ៉ាប់រងអាយុជីវិត និងការធានារ៉ាប់រងខ្នាតតូច